

**សុន្ទរកថាបិណ្ឌសិក្ខាសាលាពិគ្រោះយោបល់
ស្តីពី**

**« ការវាយតម្លៃលើតម្រូវការ និង
ការតម្រង់ទិសសម្រាប់ការបណ្តុះបណ្តាលនៅសាលាកូមិទ្ធរដ្ឋបាល »**

**ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
និងជាប្រធានក្រុមប្រឹក្សាសាលាកូមិទ្ធរដ្ឋបាល**

ទន្លេបាសាក់២ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥

- ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នជាតិ ជាទីគោរព!
- ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ
- ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំសាលាកូមិទ្ធរដ្ឋបាល
- ឯកឧត្តម លោកជំទាវ តំណាងអង្គការថ្នាក់ក្រោមជាតិ និងតំណាងដៃគូអភិវឌ្ឍ
- លោក លោកស្រី អ្នកនាងកញ្ញាសមាជិក សមាជិកាអង្គសិក្ខាសាលា ជាទីគោរពរាប់អាន!

នារសៀលល្ងាចនេះ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់បានចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ក្នុងកម្មវិធីបិណ្ឌសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការវាយតម្លៃលើតម្រូវការ និងការតម្រង់ទិសសម្រាប់ការបណ្តុះបណ្តាលនៅសាលាកូមិទ្ធរដ្ឋបាល។ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលបានធ្វើបទឧទ្ទេសនាម បានចូលរួមជាមតិយោបល់ ផ្តល់ការពិគ្រោះយ៉ាងផុលផុស លើកជាសំណួរ លើកជាអនុសាសន៍ និងផ្តល់ពុទ្ធិ ឧត្តមានុវត្ត និងនវានុវត្តន៍ក្នុងរយៈពេលមួយថ្ងៃពេញនេះ សំដៅជួយតម្រង់ទិសសម្រាប់ការបណ្តុះបណ្តាលនៅសាលាកូមិទ្ធរដ្ឋបាល។

ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះក្រុមការងាររបស់ក្រសួងមុខងារសាធារណៈ និងសាលាកូមិទ្ធរដ្ឋបាលដែលរៀបចំប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់សិក្ខាសាលាថ្ងៃនេះ។ ដូចគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍ និងគ្រប់ក្រសួង ស្ថាប័ន ដែលតែងតែគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ និងចូលរួមក្នុងកម្មវិធីអភិវឌ្ឍនានារបស់ក្រសួងមុខងារសាធារណៈនាពេលកន្លងមក ក៏ដូចជាពេលអនាគត ជាពិសេស រដ្ឋាភិបាលអាស៊ីម៉ង់ តាមរយៈទីភ្នាក់ងារ GIZ ដែលបានឧបត្ថម្ភគាំទ្រលើផ្នែកហិរញ្ញវត្ថុសម្រាប់កិច្ចដំណើរការសិក្ខាសាលានេះ។

ជាការពិតណាស់ សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការវាយតម្លៃលើតម្រូវការ និងការតម្រង់ទិសសម្រាប់ការបណ្តុះបណ្តាលនៅសាលាកូមិទ្ធរដ្ឋបាល បានបង្កើតជាវេទិកាដ៏មានសារៈសំខាន់ និងគួរឱ្យចាប់អារម្មណ៍ដែលយើងទាំងអស់គ្នា បានចូលរួមពិគ្រោះពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ចែករំលែកឱ្យគ្នាទៅវិញទៅមកនូវពុទ្ធិ សំដៅស្វែងយល់ឱ្យកាន់តែច្បាស់លាស់ និងស៊ីជម្រៅបេសកកម្ម និងសកម្មភាពអនុវត្តចំពោះមុខការបណ្តុះបណ្តាលរបស់សាលាកូមិទ្ធរដ្ឋបាល។ ពិតណាស់ កម្មវិធី និងការអនុវត្តបណ្តុះបណ្តាលនៅសាលាកូមិទ្ធរដ្ឋបាល ត្រូវតែធានាបាននូវការផ្តល់មូលដ្ឋានចំណេះដឹងរឹងមាំ សម្រាប់ធ្វើបច្ចុប្បន្នភាពក្នុងពេលបំពេញភារកិច្ច តាមក្រសួង ស្ថាប័ននានា នៅ

រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាចចាប់យកបទពិសោធន៍ល្អៗដើម្បីបំពេញការងារឱ្យកាន់តែប្រសើរ កាន់តែមានការ ទទួលខុសត្រូវ កាន់តែមានប្រសិទ្ធភាព និងប្រកបដោយមនសិការវិជ្ជាជីវៈ។ បែបនេះនឹងសម្រេចបានគោលដៅប្រែ ក្លាយសាលាកូមិទ្ធរដ្ឋបាល ទៅជាសេនាធិការដ៏មានអានុភាពរបស់ក្រសួងមុខងារសាធារណៈក្នុងការងារធ្វើទំនើបកម្ម មុខងារសាធារណៈកម្ពុជា ឱ្យប្រកបដោយធនធានមន្ត្រីដែលមានគុណភាពខ្ពស់ មានវិជ្ជាជីវៈ និងជាបញ្ញាជន វិញជន រដ្ឋបាល ជាអ្នកគ្រប់គ្រង និងដំណើរការរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ជាមន្ត្រីរាជការដែលប្រកាន់យកសីល ធម៌ថ្លៃថ្នូរ និងជាអ្នកបម្រើការងាររដ្ឋបាល និងប្រជាជនប្រកបដោយប្រសិទ្ធភាព។

ឆ្លងកាត់វេទិកាពិគ្រោះពិភាក្សារយៈពេលមួយថ្ងៃពេញនេះ យើងពិតជាអាចមើលឃើញ និងយល់កាន់តែច្បាស់ អំពីទិសដែលបានតម្រង់សម្រាប់ការបណ្តុះបណ្តាលនៅសាលាកូមិទ្ធរដ្ឋបាល ព្រមទាំងអាចផ្តល់ឱ្យសាលានូវគោល គំនិត នូវចក្ខុវិស័យ នូវពុទ្ធិដែលអាចប្រើជាមូលដ្ឋានសម្រាប់ការរៀបចំកម្មវិធី និងការអនុវត្តបណ្តុះបណ្តាលឱ្យចំ តម្រូវការជាក់ស្តែងរបស់ក្រសួង ស្ថាប័នរដ្ឋ និងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមភាពចាំបាច់នៃទំនើបកម្មក្នុង រដ្ឋបាលសាធារណៈ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងស្របផង ដែរនឹងសភាពការណ៍នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននាចុងឆ្នាំ២០១៥ នេះ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកាអង្គសិក្ខាសាលា!

លទ្ធផលដែលទទួលបានក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការអនុវត្ត កែទម្រង់ក្នុងកម្មវិធីសិក្សា និងការអនុវត្តបណ្តុះបណ្តាលនៅសាលាកូមិទ្ធរដ្ឋបាល រាប់ទាំង **វគ្គបណ្តុះបណ្តាលដំបូង** សម្រាប់សិស្សមន្ត្រីដែលជ្រើសរើសតាមរយៈការប្រឡងប្រជែងដោយតម្លាភាព **វគ្គបណ្តុះបណ្តាលបន្ត** សម្រាប់ការធ្វើ វិក្រិត្យការមន្ត្រីរាជការដែលត្រូវបានចាត់តាំងមកពីក្រសួង ស្ថាប័នរដ្ឋ និងពីរដ្ឋបាលថ្នាក់ក្រោមជាតិ និង **វគ្គបណ្តុះ បណ្តាលរយៈពេលខ្លី** សម្រាប់សិស្ស មន្ត្រីរាជការ និងសិក្ខាកាមមកពីគ្រប់ក្រសួង ស្ថាប័នរដ្ឋ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជន នាឆ្នាំខាងមុខនេះ។ បន្ថែមពីលើនេះ ខ្ញុំសូមលើកយោបល់មួយចំនួន ដូចតទៅ៖

សាលាកូមិទ្ធរដ្ឋបាល ត្រូវ៖

(១) បន្តអភិវឌ្ឍ និងកែទម្រង់ធ្វើឱ្យប្រសើរឡើងៗថែមទៀតប្រព័ន្ធការងារ និងការបណ្តុះបណ្តាលនៅសាលា កូមិទ្ធរដ្ឋបាល តួយ៉ាង គ្រប់គ្រងដឹកនាំច្បាស់លាស់ ការធ្វើទំនើបកម្មជាបន្តបន្ទាប់ហេដ្ឋារចនាសម្ព័ន្ធសិក្សានិងស្រាវ ជ្រាវ ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងការងាររដ្ឋបាលសំដៅធានាបានតម្លាភាព គណនេយ្យ និងគុណភាពគំរូ។

(២) សហការឱ្យបានល្អជាមួយក្រសួងស្ថាប័នថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដាក់ចេញយន្តការវាយតម្លៃ បេក្ខភាព និងជ្រើសសម្រាំងយកបេក្ខជនល្អៗ មកបណ្តុះបណ្តាលឱ្យរៀនយល់ដឹងច្បាស់អំពីការទទួលខុសត្រូវរបស់ ពួកគេនាពេលអនាគត។

(៣) កែទម្រង់កម្មវិធីបណ្តុះបណ្តាល និងការបណ្តុះបណ្តាលតាមរយៈធ្វើបច្ចុប្បន្នភាពជាប្រចាំដោយយោង ទៅតាមការវិវត្តនៃកំណែទម្រង់ និងតម្រូវការរបស់រដ្ឋក្នុងវិស័យធនធានមនុស្ស។ អនាគតមន្ត្រីក្របខណ្ឌនៃរដ្ឋបាល កម្មសិក្សាការី និងសិស្ស ត្រូវទទួលបានការបង្រៀនពីមន្ត្រីជាន់ខ្ពស់ ជាអ្នកមានទស្សនវិស័យនិងថ្នាក់ការ និងឆ្លើយតប យ៉ាងប្រកៀកនឹងការប្រឈមមុខ ដែលរដ្ឋបាលទំនើបត្រូវឆ្លងកាត់។

(៤) បន្តធ្វើទំនើបកម្មការអភិវឌ្ឍសមត្ថភាពមន្ត្រី និងសិស្សតាមរយៈការពង្រឹងការងារស្រាវជ្រាវនិងអភិវឌ្ឍខ្លួនឯង ការគោរពវិន័យសាលាឱ្យបានល្អប្រសើរ ការអភិវឌ្ឍផ្នត់គំនិត និងការយល់ដឹងកាន់តែជាក់ច្បាស់សីលធម៌វិជ្ជាជីវៈជាមន្ត្រីរាជការ និងការបណ្តុះបណ្តាលរួមក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនឹងការអភិវឌ្ឍកិច្ចការសង្គម និងជាតិ។

(៥) ចាត់ជាអាទិភាព និងសំខាន់នូវមុខវិជ្ជា និងវិធីសាស្ត្រគរុកោសល្យថ្មី ដូចជា ករណីសិក្សាដែលសង្កត់ធ្ងន់លើការងារអនុវត្តពាក់ព័ន្ធនឹងគោលនយោបាយសាធារណៈ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងកិច្ចការរដ្ឋបាល ដោយបញ្ចូលចំណេះដឹងខាងទ្រឹស្តីទៅក្នុងតថភាពបច្ចុប្បន្ននៃសកម្មភាពរបស់ក្រសួង ស្ថាប័នរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំង កម្មវិធីសិក្ខាសាលា សន្និសីទ និងទស្សនកិច្ចសិក្សាដែលភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ហើយឧទ្ទេសនាមដោយវាក្មេងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ និងអន្តរជាតិ។

(៦) បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិបណ្តុះបណ្តាលមន្ត្រីរាជការជាស្ត្រីសំដៅគាំទ្រដល់កម្មវិធីកែទម្រង់តាមក្រសួងស្ថាប័នថ្នាក់ជាតិ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

(៧) បន្តខិតខំប្រឹងប្រែងពង្រឹង និងអភិវឌ្ឍបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការបច្ចេកទេស និងគរុកោសល្យជាមួយនឹងស្ថាប័នក្នុងស្រុក និងបរទេស អង្គការវិជ្ជាជីវៈជាតិ អន្តរជាតិនានា ដើម្បីបានការគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យម ព្រមទាំងសំដៅធ្វើឱ្យលក្ខខណ្ឌ និងការបណ្តុះបណ្តាលមានលក្ខណៈកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងឆ្លើយតបជាមួយគោលការណ៍រៀបចំខ្លួនដើរតួយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់និងរួមចំណែករៀបចំមុខងារសាធារណៈរបស់រដ្ឋជាប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈ ដែលផ្អែកលើកម្រិតបណ្តុះបណ្តាល និងមានលក្ខណៈវិជ្ជាជីវៈពិតប្រាកដ និងធ្វើទំនើបកម្មមុខងារសាធារណៈរបស់រដ្ឋឱ្យក្លាយទៅជាមុខងារសាធារណៈប្រកបដោយវិជ្ជាជីវៈ និងពោរពេញដោយបញ្ញាជន វិញ្ញូជនរដ្ឋបាល ជាអ្នកគ្រប់គ្រង និងដំណើរការរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ប្រកាន់យកសីលធម៌ជាមន្ត្រីរាជការថ្លៃថ្នូរ ព្រមទាំង មានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើការងាររដ្ឋបាល និងប្រជាជន។

ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកាអង្គសិក្ខាសាលា!

ការប្តេជ្ញារបស់យើងជាថ្នាក់ដឹកនាំ ជាមន្ត្រីរាជការក្រសួងមុខងារសាធារណៈ និងសាលាកូមិទ្ធិរដ្ឋបាល ទទួលយកលទ្ធផលដែលផ្តល់ដោយអង្គសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការតម្រង់ទិសសម្រាប់ការបណ្តុះបណ្តាលនៅសាលាកូមិទ្ធិរដ្ឋបាល រួមជាមួយនឹងអនុសាសន៍ទាំងប៉ុន្មានដែលខ្ញុំលើកឡើងនាថ្ងៃនេះ ជាមតិគោលសម្រាប់ការធ្វើទំនើបកម្ម និងអភិវឌ្ឍស៊ីជម្រៅកម្មវិធីសិក្សា កម្មវិធីបណ្តុះបណ្តាល និងការអនុវត្តបណ្តុះបណ្តាលនៅសាលាកូមិទ្ធិរដ្ឋបាល ផ្តល់នូវជំនឿ ក្តីមោទនៈ និងការរំពឹងទុកប្រកបដោយសុទិដ្ឋិនិយមថា យើងទាំងអស់គ្នានឹងបានឃើញសមិទ្ធផលថ្មីៗល្អៗច្រើនទៀត ក្នុងការដ្ឋានអភិវឌ្ឍ ការកែទម្រង់ និងការបណ្តុះបណ្តាលនៅសាលាកូមិទ្ធិរដ្ឋបាល។

ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ សាលាកូមិទ្ធិរដ្ឋបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួមចំណែកក្នុងការរៀបចំសិក្ខាសាលានេះឡើង ហើយសម្រេចបានលទ្ធផលគួរឱ្យពេញចិត្ត និងជាទីមោទនៈនេះ។ ខ្ញុំសូមអំពាវនាវផងដែរ ដល់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំសាលាកូមិទ្ធិរដ្ឋបាល ថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋ និងរដ្ឋបាលក្រោមជាតិ ដៃគូអភិវឌ្ឍជាតិ អន្តរជាតិ ព្រមទាំង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមបន្តចូលរួមចំណែក ផ្តល់កិច្ចសហការ និងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍ ការកែ

ទម្រង់ និងការបណ្តុះបណ្តាលនៅសាលាកូមិន្ទរដ្ឋបាល។ មួយវិញទៀត គឺសូមថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋ និងរដ្ឋបាលក្រោមជាតិ ដៃគូអភិវឌ្ឍជាតិ អន្តរជាតិវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ ការកែទម្រង់ និងយន្តការថ្មីបណ្តុះបណ្តាលនៅសាលាកូមិន្ទរដ្ឋបាល និងជ្រើសរើសយកសាលាកូមិន្ទរដ្ឋបាលជាដៃគូបណ្តុះបណ្តាល សំដៅពង្រឹងគុណភាពធនធានមន្ត្រីរបស់ខ្លួន។

មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលអាស៊ីម៉ង់ តាមរយៈទីភ្នាក់ងារ GIZ ដែលជួយឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់កិច្ចដំណើរការសិក្ខាសាលាពិគ្រោះយោបល់សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការវាយតម្លៃលើតម្រូវការ និងការតម្រង់ទិសសម្រាប់ការបណ្តុះបណ្តាលនៅសាលាកូមិន្ទរដ្ឋបាល ថ្ងៃនេះ។ ខ្ញុំសូមថ្លែងអំណរគុណផងដែរ ដល់ក្រុមការងាររបស់ក្រសួងមុខងារសាធារណៈ និងសាលាកូមិន្ទរដ្ឋបាលដែលខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលឱ្យសិក្ខាសាលាថ្ងៃនេះប្រព្រឹត្តទៅដោយរលូន។

ជាទីបញ្ចប់ ក្នុងនាមក្រសួងមុខងារសាធារណៈ សាលាកូមិន្ទរដ្ឋបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការវាយតម្លៃលើតម្រូវការ និងការតម្រង់ទិសសម្រាប់ការបណ្តុះបណ្តាលនៅសាលាកូមិន្ទរដ្ឋបាល នាថ្ងៃនេះ។ ខ្ញុំសូមជូនពរជ័យមហាប្រសើរជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ឱ្យសម្រេចបានជោគជ័យគ្រប់ការងារមានសុភមង្គលក្នុងគ្រួសារ និងជួបប្រទះតែពុទ្ធពរឫសប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំសូមប្រកាសបិទអង្គសិក្ខាសាលា !
សូមអរគុណ !